




NICFEC



ឧបករណ៍ COMFREL



FOR INTERNATIONAL AFFAIRS

លទ្ធផលនៃការធ្វើសវនកម្មបញ្ជីឈ្មោះអ្នកឆ្លាត់ឯករាជ្យ^១
លើបញ្ជីឈ្មោះអ្នកឈោះឆ្លាត់ដែលប្រើប្រាស់បច្ចុប្បន្ន
នៅក្នុងប្រព័ន្ធអាជាពាណិជ្ជកម្មជាតិ

ភ្នំពេញ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧

ឈ្មោះ





NICFEC



ក្រសួង COMFREL



មានិត្យ


- ពិចំណាក្សែងត្រូវបញ្ជីនៃនាមុខបញ្ជីទីផ្សារដែលមានឯកត្រាទូទៅ
- ធម្មជំនួយ:
 - ក្រសួងការពុំឈ្មោះធ្វើឱ្យ និងការពិនិត្យនៃបច្ចុប្បន្ន
 - ការយកដីសំពិការពុំឈ្មោះធ្វើឱ្យ
 - ធម្មធម្ម
 - សង្គមនឹង



NICFEC



ក្រសួង COMFREL



និធីសារណ៍

គ្មានការបេះដូចជាការបោះឆ្នោតរបស់ខ្លួន (VRA)



NICFEC




ប្រព័ន្ធគម្មាធិទេរស័យ COMFREL



NDI
NATIONAL
DEMOCRATIC
INSTITUTE
FOR INTERNATIONAL AFFAIRS

តើលទ្ធផលអភិវឌ្ឍន៍ការបោះឆ្នោត ត្រូវបានដោះស្រាយឡើងដឹងទៀត?

- ធ្វើឱ្យលើការបោះឆ្នោតការណ៍ដោះស្រាយ
- ធ្វើឱ្យបញ្ជាក់សំពីការព្រឹមបច្ចេកទេសបច្ចេកទេសបោះឆ្នោត
- ធ្វើឱ្យរាយការបច្ចេកទេសបច្ចេកទេសបោះឆ្នោត



វិធីសារក្នុង

- 380 យ៉ាង ត្រូវបានធ្វើឡើងជាអនុវត្តសម្រាប់លាក្សារោចចិត្តដែលបានបង្កើតឡើង។ សោរយនិធីសារក្នុងនាក់កាល (Multistage stratified random sampling) សោរយប្រើប្រាស់ $\pm 3.5\%$ ជាថ្មីនិងបានបង្កើតឡើងជាប្រព័ន្ធដែលបានបង្កើតឡើងជាប្រព័ន្ធ។
- VRA ប្រព័ន្ធនេះ តាមបច្ចេកទេសក្នុងពីរបែប៖
 - a. តើស ឬបញ្ជីទៅខ្លួន (List-to-people): ឈ្មោះអ្នកលោកស្រីទាំងអស់នៅក្នុងបញ្ជី ត្រូវបានស្វែងរកដោយប្រើប្រាស់បច្ចុប្បន្ន ដើម្បីបញ្ជីតាមលក្ខណៈ និងបញ្ជីតាមលក្ខណៈដែលបានបង្កើតឡើង។
 - b. តើស ឬបញ្ជីទៅបញ្ជី (People-to-list): ត្រូវបានស្វែងរកដោយប្រើប្រាស់បញ្ជី ដើម្បីបញ្ជីតាមលក្ខណៈ និងបញ្ជីតាមលក្ខណៈដែលបានបង្កើតឡើង។

បញ្ជីយោះអ្នកលោកស្រី

ពិបញ្ជីទៅមនុស្ស

ពិមនុស្សទៅបញ្ជី

អ្នកលោកស្រី


ស្វែងរកដោយប្រើប្រាស់បញ្ជី



NICFEC




ក្រសួង សារព័ន្ធគម្ពុជា COMFREL



រាជរប�建醮និវត្តន៍យោបល់

- NICFEC និង COMFREL ធានាទ្វាយផ្លូវក្បែងត្រួចពិនិត្យទំនើន 385 ភាក់ណ៍នៅថ្ងៃទី 10-14 ខែ សីហា ឆ្នាំ




ល.រ	តេព្ទ	យុទ្ធស័ន្ធភាព	ល.រ	តេព្ទ	យុទ្ធស័ន្ធភាព
1	បន្ទាយមានដីយ	19 (100%)	13	ព្រះរិបារ	3 (96.1%)
2	បាតដីបង	25 (96.1%)	14	ពេជ្ជវិស័យ	33 (96.1%)
3	កំពង់ចាម	53 (100%)	15	ពោធិ៍សាត់	11 (100%)
4	កំពង់ផ្លូវ	12 (96.1%)	16	រតន់គិរី	3 (100%)
5	កំពង់ស្តី	21 (100%)	17	សៀវភៅបាប	20 (96.1%)
6	កំពង់ដំ	18 (100%)	18	ក្រុមពេជ្ជសាធារណៈ	5 (100%)
7	កំពត	17 (100%)	19	ស្តីដៃព្រំ	2 (100%)
8	កណ្តាល	38 (100%)	20	ស្វាយរៀង	17 (100%)
9	កោះកុង	4 (100%)	21	តាកែវ	27 (100%)
10	ក្រចេះ	8 (100%)	22	ឧត្តមានដីយ	4 (100%)
11	មណ្ឌលគិរី	1 (100%)	23	ក្រុងកែប	1 (100%)
12	ភ្នំពេញ	36 (100%)	24	ក្រុងដែលិន	2 (100%)
		ទិន្នន័យ = 12.1% ; ឯកចែន = 87.9%		ជាមួយ	380



NICFEC



ក្រសួង COMFREL



ធនធាន៖

ក្រុមហ៊ុនការចុះឈ្មោះជោះឆ្នោត និងការព្រឹមប្រើរំលែក

នៃបញ្ជីឈ្មោះអ្នកជោះឆ្នោត



NICFEC



ក្រសួង COMFREL



NDI
NATIONAL
DEMOCRATIC
INSTITUTE
FOR INTERNATIONAL AFFAIRS

ការប្រជុំនៃការបង្កើតរបស់ខ្លួន

អ្នកមានសិទ្ធិបោះ

ផ្សាត់ដែលមិនទាន់ចុះ

យើង: 11.2%

អ្នកមានសិទ្ធិបោះផ្សាត់

ដែលទានចុះយើងវិញ

88.8%

ចំនួន N = 2,278; ពីមនុស្សទៅបាត់

(ដើម្បីបញ្ជាក់ពីមានពីអ្នកមានសិទ្ធិបោះផ្សាត់ ធ្វើបច្ចេកនឹងបាត់យើង អ្នកបោះផ្សាត់)



NICFEC




ប្រព័ន្ធគម្ពុជា COMFREL



NDI
NATIONAL
DEMOCRATIC
INSTITUTE
FOR INTERNATIONAL AFFAIRS

កសាងតាមលទ្ធផលរាជធានីភ្នំពេញ នាយករដ្ឋមន្ត្រី





NICFEC




ឧបាសម្ព័យ COMFREL



NDI
NATIONAL DEMOCRATIC INSTITUTE
 FOR INTERNATIONAL AFFAIRS

កសារតាមលទ្ធផលរាជធានីភ្នំពេញ នាយកដែន



N = 2,278; អ្នកជូលប៉ែងប្រើ តែសពិមនុស្សទៅបញ្ជី



NICFEC




ប្រព័ន្ធគម្មាធិក COMFREL



NDI
NATIONAL
DEMOCRATIC
INSTITUTE
FOR INTERNATIONAL AFFAIRS

រាជរដ្ឋប្រជុំ នគរត្វាគេលការអច្ចេកទេសខេត្តកែវណ៍ ក្នុងរាជរដ្ឋប្រជុំ





NICFEC





ក្រសួង COMFREL




NDI
NATIONAL
DEMOCRATIC
INSTITUTE
FOR INTERNATIONAL AFFAIRS

អ្នកចិត្តនាល់ថ្មីទៅឆ្នោតនៃជាន់លេខ






អារក្សាន់និងរបៀបបង្កើតសម្រាប់ជំនាញជាមុនការណ៍ដែលបានបញ្ជូន



ពីមនុស្សទៅបាត់ : អ្នកផ្តល់ចម្លើយចំនួន 2,278 នាក់




ការយោលដឹងអំពីការចុះឈ្មោះជោគជ័យនូវការបែលណានចុះឈ្មោះរួច



“ តើអ្នកបានចុះឈ្មោះសម្រាប់ការបោះឆ្នោតឆ្នាំ២០០៨ហើយប្រទេសទេ? ” (ចំនួន $n = 1,174$ ពិបញ្ញីទៅមនុស្ស)




ធម្មជាទេរាគដៃប្រើបង្ហាញនៃលទ្ធផលបញ្ជីលទ្ធផលរបស់ខ្លួន




ចំនួនអ្នកជូនបែងចែក N = 1,518 ពីបញ្ជីទៅមនុស្ស




នាយកដ្ឋានទៅលើបណ្តុះបណ្តាលសម្រាប់ជំនាញ




N = 3,452; អ្នកជូល់ចម្លើយទាំងអស់



ត្រានទិន្នន័យ ដោយរូមទាំងអ្នកបានស្វែតមិនបានចុះយោះ អ្នកនឹងត្រឡប់មកពាំងលំនៅក្នុងអាសយដ្ឋានចាស់ -ល ។



នាយកស្រីប្រតិបត្តិកម្ពុជាគេដ្ឋានលោវក្តួនទិន្នន័យ ឬក្រុម ឬសង្គម





តោនបច្ចេកទេសនៃការបែងចិត្តការបែងចិត្តកម្ពុជា

ថ្ងៃទី៩ខែមីនា ឆ្នាំ២០១៨

អ្នកបោះឆ្នោតមានគម្រោង

និងចំណាំអាស៊យដ្ឋាននេះ

មុនការបោះឆ្នោត៣០០៨

០.៤%

មិនទាន់សម្រចចិត្ត ២.៣%


អ្នកបោះឆ្នោតដែលមាន

គម្រោងនឹងស្ថាក់នៅតាម

អាស៊យដ្ឋានដែលរហូត


ដល់ការបោះឆ្នោត៣០០៨

៩៧.២%



តើអ្នកនឹងសំនោជាមួយពីក្រុមហ៊ុនអាស៊យដ្ឋានដែលរហូតដល់ថ្ងៃបោះឆ្នោតឆ្នាំ២០០៨ដែរបុណ្ណោ?

N = 3,417; ; អ្នកដូចមើលឯងអស់



តាមបច្ចេកទេសជំនួយ ប្រជាជាតិ និងរដ្ឋបាល នៃការបោះឆ្នោត នៅក្នុងប្រព័ន្ធផ្សែន


អ្នកចោរដោយមិនចង់ចុះ
ឈ្មោះ ឬផ្តើមជ្រាវតាំង

មិនទាក់សម្រេចបិត្ត

2.5%


ឈ្មោះ 2.3%

អ្នកចោរដោយដែលចង់
ចុះឈ្មោះ ឬចង់ផ្តើម
ជ្រាវតាំង 95.2%




តើអ្នកនឹងទៅពិនិត្យឈ្មោះ ឬទោចឯកជាបន្ទាន់អ្នកនៅក្នុងពេលដីណូវការចុះឈ្មោះប៉ាន់ដោយដែរប្រចាំ?

អ្នកធ្វើចំណួនអស់ N = 3,417



អ្នកមនុស្សដែលបានចូលរួមការបោះឆ្នោត នៅពីលិកស្សានធម្ម៌នេះខ្លួនទៅជូនធម្ម៌នេះខ្លោយ



តើបានជាអ្នកទៅពីនឹងរបស់អ្នក?

អ្នកធ្វើឱ្យចាំងអស់ដែលនិយាយថានឹងទៅពីនឹងរបស់ពួកគេ $N = 3,253$



NICFEC



ក្រសួង COMFREL




NATIONAL
DEMOCRATIC
INSTITUTE
FOR INTERNATIONAL AFFAIRS

មុខងារស្ថិតិវេជ្ជការនៃការបែងចិត្តសាលានៅថ្ងៃទី២០១៩ និងការអភិវឌ្ឍន៍សាលានៅថ្ងៃទី២១០១៩

- ចិនចាន់កសារបង្កាញពីសម្រាប់ចុះឈ្មោះ
- ធ្វើសំណើរថាយពេក នៅការការិយាល័យចុះឈ្មោះដោះឆ្នាំ
- រយៈពេលសំណើរការចុះឈ្មោះដោះឆ្នាំនឹងពេក
- ចិនចាន់ដីការចុះឈ្មោះដោះឆ្នាំនៅ
- ចិនចាន់រាយក្រឹង -៧ -៨




រាជក្រឹតាគនុប៊ជ្រើមប្រព័ន្ធឌ្ឋានប្រចាំថ្ងៃទី២០១៩




ເຕີັກສາງບໍ່ເກົ່າກໍ່ມີຄວາມມານຸຍື່ນລູກປະໂພສໍ່ມາບໍ່ຜູ້ເຫຼືອເສົາ? ລູກຜູ້ບໍ່ໄດ້ເມື່ອງຂຶ້ນຂັ້ນ $N = 3,354$

ឯកសារបញ្ជាក់ពីអត្ថសញ្ញាណដោយនទ្រូវតមាន: លិខិតផ្តើមដែន អត្ថសញ្ញាណបច្ចុប្បន្នកំម្លើងការសិរីល-នគរបាលជាតិ-កន្លែង

ខេមរភូមិន្ទ នាយកគណៈ និងយុទ្ធផល និកាយព្រះសង្គមជំងឺគិតគណៈ និងអត្ថសញ្ញាណប័ណ្ណប្រើប្រាស់ដោយក្រសង




ឯកសារបញ្ជាក់អត្ថសញ្ញាណលទ្ធផលបែងចុះប្រព័ន្ធបាន ដើម្បីចេច្ចូលចូលរំភាយរបស់អ្នកជំនាញ




- █ អត្ថសញ្ញាណប័ណ្ណបញ្ហាកំសញ្ញាតិខ្លួន
- █ សេវវិកាប្រព័ន្ធមានបិទ្យបច្ចុប្បន្ន
- █ ទម្រង់ ១០១៨
- █ ឯកសារបញ្ហាកំអត្ថសញ្ញាណធ្វើនៅថ្ងៃពីរ
- █ ក្រោពិនិត្យកសារខាងលើ

ឯកសារបញ្ហាកំអត្ថសញ្ញាណដែលមានសុពលភាពមាន: លិខិតផ្តើន អត្ថសញ្ញាណបញ្ហាកំ មន្ទីរជាភាសាអិរិយ-បញ្ហាកំនគរបាល-កងខេមរភូមិន (RCAF) នាយកដ្ឋាន: និងយុទ្ធភាព: និកាយព្រះសង្គមជាតិគណៈ: អត្ថសញ្ញាណប្រើប្រាស់ដោយក្រសួង




ប្រព័ន្ធពេជ្ជាសាលា នៃពីររដ្ឋបច្ចេកទេស នៃការបោះឆ្នោត



តើអ្នកទូទៅលើដឹងពីការបោះឆ្នោតនេះថាទៀត្យតិចប្រភពណាគារជាមួយនូវ?

អ្នកត្រូវបានចែកចាយទាំងអស់ N = 3,429




ଶ୍ରୀମଦ୍ଭଗବତପ୍ରକଳ୍ପାଳି ନ. ପ. ଏ

ក. យកឆ្លងដែលចិតនាការជាន់ឆ្លាត់ដោះឆ្លាត់ថ្មីជាមិត្តរាយ ធ្វើលំការយកចិត្តទុកដាក់
ជាពិសេស ឡាតាំងមួកដោះឆ្លាត់បុរស មួកដោះឆ្លាត់ជីបត្រប់ណាយ,
និងមួកដោះឆ្លាត់ដែលអាចនិងផ្តល់នូវលំនៅបាបណ្ឌាជាសន្ត ប្រជាមិន្ទៃយ៉ា។

៤. ចំណុចថ្មីតែប្រើប្រាស់ប្រយុទ្ធសំពីការសម្រាប់រឿងយុវជនដោយ

ក. ចំពោះការឈុបឈ្មោះ បន្ទុកដែនសុទ្ធតាន ជូនតែជាការទន្លេឯកត្រូវបស់ ន.ជ.ប
ចិនម៉ែនជា បន្ទុករបស់អ្នកធោះឆ្លាតនោះទៅ បុរីទន្លេយក តែនសុទ្ធតាន ដែលកំណត់
ដែនភាពឱ្យបញ្ចប់ រហូតដែនសុទ្ធតាននោះ បុន្ទានីងឈ្មោះនៅក្នុងការឈុបឈ្មោះរបស់ពួកគាត់
ជាដោនឈុបឈ្មោះ រហូតពួកគាត់ ប្រសិនបើអ្នកធោះឆ្លាតនោះ មិនឈានចកចានិត្យមិនឈ្មោះ
រហូតឡាតាំង ។ ជូនតែប្រុងប្រយ័ត្នចេរីសាងការ ឈុបឈ្មោះអ្នកធោះឆ្លាត ដោយសារតែដំណឹងការ
ប្រព័ន្ធប់ប្រព័ន្ធលេក។



ଶ୍ରୀମଦ୍ଭଗବତପ୍ରକାଶ ଲେଖକ ଓ ଅଧ୍ୟାତ୍ମିକ ଗୁଣବତ୍ତାରେ ଉଚ୍ଚମ୍ଭାବରେ ଅନୁଷ୍ଠାନିକ ପରିବହନ କରିବାର ଜ୍ଞାନପାତ୍ର ଏବଂ ପରିବହନ କରିବାର କାମକାଳୀ ଏବଂ ପରିବହନ କରିବାର କାମକାଳୀ


ក.១. យោវាន់នៃប្រព័ន្ធសុវត្ថិភាព នូវបច្ចុប្បន្នដែលមានតែយោវាន់ ចិនមាន
មនុស្ស ឬទេត្រូវឈុបចរណ៍ ដោយមានរាយការណ៍បច្ចុប្បន្នកំដួងជា
សំបុត្រមនេះការពារដើម្បី



ଶ୍ରୀନାନ୍ତିକେନ୍ଦ୍ରାଜି ନାମରେ ନାମରେ

៤. ធ្វើការពិនិត្យពិច្ចិយសារទីផ្សេងៗ លើការលុបនោះ
ធ្វើបនិងទិន្នន័យដែល នាមជើរកិច្ចិថាន ដូចជាបញ្ហាយ៖
ធានាលោកដែលប្រើប្រាស់ការពិការ ធានាលោកយុំ-សង្កាត់២០០៧។
បញ្ហាយ៖នេះ មានពាណិជ្ជកម្មបាន ល្អ នៃលទ្ធផិតបែង
ជិង្វុកដែលត្រួវចោរបញ្ហាយ។

៣. បន្ថីរបសិទ្ធភាពនៃកម្មវិធីសប្តែម្បុកដោះឆ្នោត ដោយធ្វើការជាថ្មី
នឹង ប្រធានភ្នែក និងតាមរយៈការពិចិត្តបន្ទាន់ចូលចិត្តយោងទី២ត្រួតពិនិត្យ



សាខាសាស្ត្រពេជ្យកាស៊ិនីរាជ

៩. បញ្ចប់ការចេកអនុសញ្ញាណាប័ណ្ណ (ប័ណ្ណសំតាល់ខ្ពស់) នីមួយទុនថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧
 ១០. ចេញផ្សាយពិធីការស្តីពីចំណុះគេសញ្ញាណាប័ណ្ណ (ប័ណ្ណសំតាល់ខ្ពស់) ដែលបានចេញ
ដើម្បីក្រុមហ៊ុនប្រជាពលរដ្ឋ
 ១១. កំណត់សមិការពេលចុនដំបូង ដែលអ្នកដោះឆ្នោតត្រូវនឹងនឹងសញ្ញាណាប័ណ្ណរបស់តាត់
 ១២. សហការ និងប្រយោជន៍ ន.ស.ប ដើម្បីទានាធិការនគរាជការិតភាពរបស់មេរិច្ឆេទ
 ១៣. ផ្តល់ចូលនិធិនីមួយទុនថ្ងៃបំព្រាស់សល់ ន.ស.ប សម្រាប់ការរបៀបសំពិការដោះឆ្នោត និងប្រជាពលរដ្ឋ



ខេត្តសាសន៍នៅក្រោម និយោបន្ទូលយោបាយ សាគ្លាប់នឹងរួមចុះហត្ថលេខាឌ

១. បន្ថធភាពលើកទីការជាមួយកញេះឆ្នាត ពិនិត្យយុទ្ធផលសំណង់តាត់នៅក្នុងបញ្ជី
យុទ្ធផលសំណង់តាត់ប៉ីថ្វីទី១៤ គេកញ្ញា ដល់ថ្វីទី២០
ទូលាល្អៀ៧០០៧ ។
២. ត្រួតពិនិត្យនៃលើកការធ្វើបច្ចុប្បន្នភាពនៃការចុះយុទ្ធផលសំណង់តាត់ ហើយចាប់អារម្មណី
ជាពីស់ចំពោះអ្នកញេះឆ្នាត ដែលជាន្ល់សំខាន់អ្នកញេះឆ្នាតដែលជាការ
ស្វែរ និងអ្នកញេះឆ្នាតដែលមិនទាន់ជាការ ចុះយុទ្ធផលសំណង់តាត់ ។



ខេត្តសាសន៍ខេត្តការការណ៍ និងបច្ចេកទេសយោជន៍ សាធារណជនីត របាយក្រឹងដ្ឋានជ្រើរ
និងសហគមន៍នៃខេត្តការ


៣. ធ្វើការជាថ្មីយប្រធានក្នុង និងប្រើប្រាស់ផ្លូវការយោទ្រឹមត្រូវឯក
 ស្រាប់ផ្លូវការយោទ្រឹមត្រូវឯកស្តីពី ការចុះឈ្មោះអ្នកចោះឆ្នោតនិង
 ស្រីការ ។
៤. សហគមន៍អនុវត្តន៍ពីត្រួវបានយើកទិន្នន័យ និងប្រើប្រាស់ផ្លូវការយោទ្រឹមត្រូវឯក
 បច្ចេកទេស និងចិកា ។



NICFEC



ក្រសួង COMFREL



NATIONAL
DEMOCRATIC
INSTITUTE

FOR INTERNATIONAL AFFAIRS

ស្ថាបនរតុណា

សំគាល់តាមបច្ចេកទេស ស្ថាបនរតុណា:

- ហេដ្ឋិត លាយ ពុជា (និយាយការិយាល័យ) អង្គភាព NICFEC
ទូរសព្ទលេខ: (855) 12 959 666/ (855) 23 993 037
- លោក លោក (និយាយការិយាល័យ), និគាលនជាតិប្រជាធិបតេយ្យ
ទូរសព្ទលេខ: (855) 12 679 440/ (855) 23 986 870

ខេត្តបន្ទាន់:



UNITED STATES AGENCY
USAID
INTERNATIONAL DEVELOPMENT
USAID

ជំនួយពីរដ្ឋបានអាមេរិក